



# SSI (សេវាកម្មតាំងទីលំនៅអន្តរជាតិ) ព័ត៌មាន ការតភ្ជាប់ និងការកសាងសមត្ថភាព (ILC)

ផ្តល់ការគាំទ្រ ផ្តល់កម្លាំងដល់សហគមន៍



**SSI**  
**Information, Linkages**  
**and Capacity Building (ILC)**

Providing support, empowering communities

Delivering the NDIS in your community

Khmer

# ILC គឺនិយាយអំពីការកសាងសហគមន៍ដែលរាប់បញ្ចូល និងការតភ្ជាប់ជនពិការ ជាមួយនឹងបណ្តាញគាំទ្រនៅក្នុងសហគមន៍របស់ពួកគេ។

ក្នុងនាមជាអ្នកសម្របសម្រួលតំបន់មូលដ្ឋាន (LAC), SSI គាំទ្រដល់មនុស្សដែលមានអាយុពី 7 ទៅ 64 ឆ្នាំដើម្បីទទួលបាន National Disability Insurance Scheme (គម្រោងធានារ៉ាប់រងសម្រាប់ជនពិការថ្នាក់ជាតិ - NDIS) ក៏ដូចជាសេវាកម្ម និងការគាំទ្រផ្សេងៗទៀតនៅក្នុងសហគមន៍ដែរ។

ចាប់តាំងពីឆ្នាំ 2014, SSI បានគាំទ្រដល់ជនពិការ ក្រុមគ្រួសារ និងអ្នកថែទាំពួកគេ តាមរយៈគំនិតផ្តួចផ្តើមដែលមានមូលដ្ឋាននៅសហគមន៍មួយចំនួន ដូចជា Ability Links និង IgniteAbility® Small Business Start-ups (ការចាប់ផ្តើមអាជីវកម្មតូចតាច)។ យើងនាំមកនូវចំណេះដឹងដ៏ទូលំទូលាយ ក្នុងការផ្តល់សេវាកម្មពិការភាពពេញទាំងរដ្ឋ NSW តាមរយៈបុគ្គលិករបស់យើង និងជំនាញរបស់អ្នកចូលរួម ហើយនិងការតភ្ជាប់របស់ពួកគេទៅកាន់សហគមន៍មូលដ្ឋាន។

ថាតើមនុស្សម្នាក់មានសិទ្ធិទទួលបានការគាំទ្រពី NDIS ឬអត់ អ្នកផ្តល់សេវាកម្ម SSI LAC អាចជួយកសាងជំនាញ និងចំណេះដឹងរបស់អ្នកចូលរួម ក្រុមគ្រួសារ និងអ្នកថែទាំ ដើម្បីភ្ជាប់ជាមួយសេវាកម្មសំខាន់ៗទៅ និងបណ្តាញគាំទ្រសហគមន៍។



## ការភ្ជាប់ប្រជាជនទៅនឹងព័ត៌មាន និងការគាំទ្រនៅក្នុងសហគមន៍

ទីប្រឹក្សា ILC នឹងជួយបុគ្គលក្នុងការចូលប្រើប្រាស់ NDIS រៀបចំសម្រាប់កិច្ចប្រជុំ NDIS ដោយ គាំទ្រពួកគេដើម្បីកំណត់គោលដៅផ្ទាល់ខ្លួន និងរៀនអំពីការគាំទ្រដែលមាននៅក្នុងសហគមន៍មូល ដ្ឋានរបស់ពួកគេ។

ទីប្រឹក្សា SSI's ILC មានចំណេះដឹងក្នុងតំបន់ជីវិតមាំ ហើយធ្វើការអមជាមួយសហគមន៍ គាំទ្រ ពួកគេឱ្យទទួលបានការស្វាគមន៍ និងរាប់បញ្ចូល ដើម្បីជួយដល់ជនពិការសម្រេចគោលដៅរបស់ ពួកគេ។

ទីប្រឹក្សា ILC របស់យើង ផ្តល់ជូនវគ្គព័ត៌មានតាមអនឡាញ ឬជួបផ្ទាល់អំពី NDIS និង LAC។ ពួកគេក៏ជួយសម្របសម្រួលសិក្ខាសាលាសាងសង់សមត្ថភាពផងដែរ ដើម្បីអប់រំ និងផ្តល់កម្លាំង ដល់អ្នកចូលរួម ក្រុមគ្រួសារ និងអ្នកថែទាំរបស់ពួកគេ ដើម្បីធ្វើការសម្រេចចិត្តបន្ទាប់ពីបាន ទទួលព័ត៌មានច្បាស់លាស់ ឱ្យបានប្រសើរជាងមុនអំពីផែនការ និងការផ្គត់ផ្គង់ប្រាក់ NDIS របស់ពួកគេ។

### ទីប្រឹក្សា ILC នឹងជួយប្រជាជនក្នុងសហគមន៍ដើម្បី៖



ស្វែងយល់ និងចូលប្រើប្រាស់ NDIS



ចូលរួមក្នុងជីវិតសហគមន៍



សាងសង់បណ្តាញគាំទ្រដែលមានស្រាប់ និងបង្កើតបណ្តាញគាំទ្រថ្មីៗ



ស្វែងយល់ពីរបៀបដែល NDIS ធ្វើការជាមួយសេវាកម្មរដ្ឋាភិបាល ដទៃទៀត



កំណត់គោលដៅ និងផែនការសម្រាប់អនាគត

# តើចង់ដឹងបន្ថែមទៀតឬ?

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មសម្របសម្រួលតំបន់មូលដ្ឋានរបស់ SSI's និងឱកាសភាពជាដៃគូ សូមចូលមើល

[www.ssi.org.au/services/local-area-coordination](http://www.ssi.org.au/services/local-area-coordination)

ឬ

ទាក់ទង SSI Intake Team ដោយ៖



ទូរសព្ទលេខ **1800 960 975**

រវាងម៉ោង 10 ព្រឹក - ម៉ោង 4 រសៀល ថ្ងៃច័ន្ទ - ថ្ងៃសុក្រ

ឬ



អ៊ីម៉ែល [lac@ssi.org.au](mailto:lac@ssi.org.au) សម្រាប់សំណួរទូទៅ

អ៊ីម៉ែល [lacfeedback@ssi.org.au](mailto:lacfeedback@ssi.org.au)

ដើម្បីដាក់ស្នើមតិយោបល់កែលម្អណាមួយ



Delivering the NDIS in your community